



ប្រតិចារិកវីដេអូ

របៀបភ្ជាប់ Medicare ទៅគណនី myGov របស់អ្នក ដោយប្រើកូដភ្ជាប់។

ឥឡូវនេះអ្នកបានចូលទៅក្នុងគណនី myGov របស់អ្នកហើយ សូមរំកិលចុះក្រោម និងជ្រើសរើស **Link your first service**។

ជ្រើសរើស **Medicare** នៅក្នុងបញ្ជីនៃសេវាកម្ម។

អ្នកនឹងត្រូវបានគេស្នើសុំឱ្យយល់ព្រមចំពោះ myGov ក្នុងការស្តុកទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ជ្រើសរើស **I agree** ដើម្បីបន្ត។

មានជម្រើសពីរបីដើម្បីភ្ជាប់ Medicare។ វីដេអូនេះបង្ហាញអំពីរបៀបភ្ជាប់ដោយប្រើកូដភ្ជាប់។

ដើម្បីទទួលបានកូដភ្ជាប់ អ្នកអាចហៅទូរសព្ទទៅ Medicare ឬទៅមជ្ឈមណ្ឌលសេវាកម្ម។

ជ្រើសរើស **I have a linking code** បន្ទាប់មកជ្រើសរើស **Next**។

បញ្ចូលកូដភ្ជាប់ដែលបានផ្តល់ដោយ Medicare។

ជ្រើសរើស **Medicare** ពីម៉ឺនុយទម្លាក់ចុះ។

នៅពេលអ្នកត្រូវបានស្នើសុំឱ្យបញ្ចូល agency reference number របស់អ្នក សូមបញ្ចូលលេខកាត Medicare របស់អ្នក ព្រមទាំង individual reference number របស់អ្នក។ individual reference number របស់អ្នកគឺជាលេខនៅមុខឈ្មោះរបស់អ្នកនៅលើកាត Medicare របស់អ្នក បន្ទាប់មកជ្រើសរើស **Next**។

ឥឡូវនេះអ្នកបានភ្ជាប់ Medicare ដោយជោគជ័យទៅគណនី myGov របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល **my.gov.au**



Video transcript

How to link Medicare to your myGov account using a linking code.

Now you have signed into your myGov account, scroll down and select **Link your first service**.

Select **Medicare** in the list of services.

You will be asked to agree to myGov storing your personal information. Select **I agree** to continue.

There are a few options available to link Medicare. This video shows how to link using a linking code.

To get a linking code, you can call Medicare or visit a service centre.

Select **I have a linking code**, then select **Next**.

Enter the linking code provided by Medicare.

Select **Medicare** from the drop down menu.

Where you are asked to enter your agency reference number, enter your Medicare card number plus your individual reference number. Your individual reference number is the number before your name on your Medicare card, then select **Next**.

You have now successfully linked Medicare to your myGov account.

For more information, visit **my.gov.au**